



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ១៩៣ លេខ សហវ. ២១២

ប្រកាស
ស្តីពី

នីតិវិធីចំណាយតាមរដ្ឋធម្មនុញ្ញប្រែប្រួល
សម្រាប់រដ្ឋបាលថ្នាក់ជាតិ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតម្រូវរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការប្រព័ន្ធហិរញ្ញវត្ថុសាធារណៈបានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីប្រាក់បេសកកម្មនៅក្នុងនិងក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យ ហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការ សាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ១៥៨៩ សហវ.ប្រក ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីវិធាននិងនីតិវិធីអនុវត្តប្រាក់ បេសកកម្មនៅក្នុងនិងក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ជំពូកទី១

បទប្បញ្ញត្តិទូទៅ

ប្រការ១._

ប្រកាសនេះមានគោលដៅកំណត់នីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

ប្រការ២._

ប្រកាសនេះមានគោលបំណងបង្កើនប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព នៃការចំណាយតាមរដ្ឋទេយ្យបុរេប្រទាន ប្រកបដោយភាពទាន់ពេល តម្លាភាព និងគណនេយ្យភាព។

ប្រការ៣._

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះរដ្ឋបាលថ្នាក់ជាតិដែលអនុវត្តនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់ថវិកាកម្មវិធីនិងថវិកាមិនមែនកម្មវិធី។

ជំពូកទី២

ការបង្កើតរដ្ឋទេយ្យបុរេប្រទាននិងការកែតម្រូវរដ្ឋទេយ្យបុរេប្រទាន

ផ្នែកទី១

ការបង្កើតរដ្ឋទេយ្យបុរេប្រទាន

ប្រការ៤._

រដ្ឋទេយ្យបុរេប្រទានគឺជាចំណាយលើដំណើរការរដ្ឋបាលដែលមានលក្ខណៈជាប្រចាំ បន្ទាន់ មានចំនួនទឹកប្រាក់តិច និងមិនអាចរង់ចាំការបោះផ្សាយអាណត្តិបើកប្រាក់តាមនីតិវិធីធម្មតាបាន។ មុខសញ្ញាចំណាយតាមរដ្ឋទេយ្យបុរេប្រទាន រួមមាន៖

- ចំណាយចាំបាច់ជាប្រចាំសម្រាប់ការងាររដ្ឋបាល រួមមានជាអាទិ៍ ការទិញសម្ភារៈតិចតួច និងការជួសជុលតូចតាច
- ចំណាយសម្រាប់សង្គ្រោះជាបន្ទាន់និងពិសេស
- ចំណាយសម្រាប់ប្រាក់បេសកកម្មនៅក្នុងនិងក្រៅប្រទេស
- ចំណាយសម្រាប់លាភការរបស់បុគ្គលិក។

ប្រការ៥._

ការងារឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានសម្រាប់ថវិកាកម្មវិធីនិងថវិកាមិនមែនកម្មវិធី ត្រូវបង្កើតឡើងដោយ ជ្រើសរើសយកមាតិកាចំណាយតាមគណនីនិងអនុគណនីនៃជំពូក៦០ “ការទិញ”, ជំពូក៦១ “សេវាកម្ម”, ជំពូក៦២

“អត្ថប្រយោជន៍សង្គម”, ជំពូក៦៤ “បន្ទុកបុគ្គលិក”, និងជំពូក៦៥ “ឧបត្ថម្ភធន” ដែលជាចំណាយចាំបាច់សម្រាប់ កិច្ចដំណើរការរដ្ឋបាល ដោយកំណត់ក្នុងកម្រិតអតិបរមាមិនឱ្យលើសពី ៣០ ភាគរយ នៃឥណទានតាមជំពូកដែលជ្រើសរើស។

ក្នុងតារាងឧបសម្ព័ន្ធរដ្ឋបាលប្រធាន ទំហំឥណទានចំណាយដែលជ្រើសរើសពីឥណទាននិងអនុឥណទាន ពុំតម្រូវឱ្យ កម្រិតចំនួន ៣០ ភាគរយស្មើៗ គ្នា នៃឥណទានសរុបតាមឥណទាននិងអនុឥណទាននីមួយៗ នោះទេ គឺអាចតិច ឬ ច្រើន ទៅតាមតម្រូវការចាំបាច់នៃការចំណាយ ប៉ុន្តែឥណទានចំណាយសរុបតាមជំពូកនីមួយៗ មិនត្រូវលើសពី ៣០ ភាគរយ នៃឥណទានតាមជំពូកដែលបានជ្រើសរើសយកមកបង្កើតរដ្ឋបាលប្រធាននោះឡើយ។

ដោយឡែក ថវិកាសម្រាប់ចំណាយប្រាក់បេសកកម្មនៅក្នុងប្រទេសសម្រាប់ថវិកាកម្មវិធី អាចអនុវត្ត ១០០ ភាគរយ តាមរដ្ឋបាលប្រធាននិងត្រូវអនុលោមតាមប្រកាសលេខ ១៥៨៩ សហវ.ប្រក ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤។

តារាងឧបសម្ព័ន្ធរដ្ឋបាលប្រធាន សម្រាប់ថវិកាកម្មវិធី ចែកចេញជា ពីរ ផ្នែក ដូចខាងក្រោម៖

- I. ឥណទានតាមបណ្តាជំពូកនីមួយៗ (មិនលើស ៣០%) ដោយមិនគិតបញ្ចូលចំណាយលើប្រាក់ បេសកកម្មនៅក្នុងប្រទេស
 - II. ឥណទានសម្រាប់ចំណាយប្រាក់បេសកកម្មនៅក្នុងប្រទេស (១០០%)។
- ឥណទានសរុបទាំងពីរផ្នែកខាងលើ គឺជាមូលដ្ឋានសម្រាប់គណនាចំនួនទឹកប្រាក់នៃជុំបង្វិលនៃរដ្ឋបាលប្រធាន។ តារាងឧបសម្ព័ន្ធរដ្ឋបាលប្រធាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធទី១នៃប្រកាសនេះ។

ប្រការ៦.-

- ទឹកប្រាក់នៃជុំបង្វិល នៃរដ្ឋបាលប្រធាន ត្រូវកំណត់ ដូចខាងក្រោម៖
- ១ ភាគ ៦ នៃឥណទានរដ្ឋបាលប្រធាន សម្រាប់ថវិកាមិនមែនកម្មវិធី
 - ១ ភាគ ៤ នៃឥណទានរដ្ឋបាលប្រធាន សម្រាប់ថវិកាកម្មវិធី។
- យន្តការនៃជុំបង្វិលនិងការបំពេញឡើងវិញ ត្រូវធ្វើឡើងតាមគោលការណ៍ ដូចខាងក្រោម៖
- ទឹកប្រាក់រដ្ឋបាលប្រធានដំបូង ត្រូវកំណត់ចំនួនតិចជាង ឬ ស្មើនឹងទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋបាល បុរេប្រធាន
 - ការទូទាត់រដ្ឋបាលប្រធានក្នុងមួយលើក ត្រូវកំណត់មិនឱ្យលើសពីទំហំទឹកប្រាក់មួយជុំបង្វិល នៃរដ្ឋបាល បុរេប្រធាន
 - ការទូទាត់រដ្ឋបាលប្រធានត្រូវបានអនុញ្ញាតឱ្យធ្វើឡើងច្រើនលើកទៅតាមតម្រូវការជាក់ស្តែង ដោយ មិនកំណត់ពេលវេលា ហើយមិនត្រូវលើសឥណទានប្រចាំឆ្នាំ ប៉ុន្តែត្រូវធានានិរន្តរភាពនៃចំណាយលើ ដំណើរការរដ្ឋបាល រហូតដល់ដំណាច់ឆ្នាំថវិកានីមួយៗ
 - ទឹកប្រាក់រដ្ឋបាលប្រធាន ត្រូវបានបំពេញឡើងវិញក្រោយការទូទាត់មួយលើកៗ លើកលែងការទូទាត់ ក្រោយកាលបរិច្ឆេទ នៃការបើកសាច់ប្រាក់ចុងក្រោយដែលកំណត់ដោយប្រកាសស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកាប្រចាំឆ្នាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រការ៧.-

រដ្ឋមន្ត្រី ប្រធានស្ថាប័ន និងប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ដែលមានបំណងបង្កើតរដ្ឋបាលប្រធាន ត្រូវធ្វើសំណើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយភ្ជាប់ជាមួយនូវសេចក្តីព្រាងប្រកាសអន្តរក្រសួង ឬ ដីកា និងតារាងឧបសម្ព័ន្ធពាក់ព័ន្ធរដ្ឋបាលប្រធាន។

សេចក្តីព្រាងប្រកាសអន្តរក្រសួង ឬ ដីកាស្តីពីការបង្កើតរដ្ឋបាលប្រធាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធទី២នៃ ប្រកាសនេះ។

ប្រការ៨._

រដ្ឋទេយ្យបុរេប្រទាន ត្រូវបង្កើតឡើង ០១ ឆ្នាំម្តង នៅរៀងរាល់ដើមឆ្នាំវិវាទនីមួយៗ ដោយប្រកាសអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈសាមី តាមរយៈអគ្គនាយកដ្ឋានវិភាគនិង អគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ចំពោះមន្ទីរជំនាញរាជធានី ខេត្ត នៃក្រសួង ស្ថាប័ន ដែល អនុវត្តវិវាទនីមួយៗ ការបង្កើតរដ្ឋទេយ្យបុរេប្រទានត្រូវធ្វើឡើងដោយដីការបស់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត តាមរយៈមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរតនាគាររាជធានី ខេត្ត។

ផ្នែកទី២

ការតែងតាំងរដ្ឋទេយ្យបុរេប្រទាន

ប្រការ៩._

រដ្ឋទេយ្យបុរេប្រទាន អាចមានរដ្ឋទេយ្យបុរេប្រទានរង មួយចំនួនជាជំនួយការ តាមការចាំបាច់។

រដ្ឋទេយ្យបុរេប្រទាននិងរដ្ឋទេយ្យបុរេប្រទានរង ត្រូវបានតែងតាំងដោយប្រកាសអន្តរក្រសួងរវាងក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ន ឬ អង្គភាពសាធារណៈសាមី តាមរយៈអគ្គនាយកដ្ឋានរតនាគារជាតិ។ ចំពោះមន្ទីរជំនាញរាជធានី-ខេត្ត នៃក្រសួង ស្ថាប័ន ដែលអនុវត្តវិវាទនីមួយៗ រដ្ឋទេយ្យបុរេប្រទាននិងរដ្ឋទេយ្យបុរេប្រទានរង ត្រូវបានតែងតាំងដោយដីការបស់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត តាមរយៈមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងរតនាគាររាជធានី ខេត្ត។

សេចក្តីព្រាងប្រកាសអន្តរក្រសួង ឬ ដីកាខាងលើ ត្រូវបានកំណត់ជាឧបសម្ព័ន្ធទី៣ នៃប្រកាសនេះ។

ប្រការ១០._

រដ្ឋទេយ្យបុរេប្រទាននិងរដ្ឋទេយ្យបុរេប្រទានរង ត្រូវបានជ្រើសរើសក្នុងចំណោមមន្ត្រីរាជការ ដែលមាន លក្ខណៈសម្បត្តិល្អនិងមានការយល់ដឹងច្បាស់លាស់អំពីកិច្ចបញ្ជីកាតព្វកិច្ចនេយ្យ ដែលអាចគ្រប់គ្រងលើការចំណាយ តាមរដ្ឋទេយ្យបុរេប្រទានបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ប្រកាសអន្តរក្រសួង ឬ ដីកាស្តីពីការតែងតាំងរដ្ឋទេយ្យបុរេប្រទាន ត្រូវធ្វើជូនគណនេយ្យករសាធារណៈនិង អភិបាលហិរញ្ញវត្ថុ។

ផ្នែកទី៣

ការទទួលខុសត្រូវរបស់រដ្ឋទេយ្យបុរេប្រទាន

ប្រការ១១._

អនុលោមតាមមាត្រា២៥ នៃអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ រដ្ឋទេយ្យបុរេប្រទាន និងរដ្ឋទេយ្យបុរេប្រទានរងត្រូវទទួលខុសត្រូវផ្ទាល់ខ្លួនផ្នែករដ្ឋបាល ផ្នែករដ្ឋប្បវេណី ផ្នែកព្រហ្មទណ្ឌ និងជាប្រាក់កាស ចំពោះការទុកដាក់ថែរក្សានូវមូលនិធិ ដែលខ្លួនបានទទួលបានចំណាយនិងការទុកដាក់ថែរក្សាលិខិតយុត្តិការ ព្រមទាំង ការកាន់កាប់បញ្ជីគណនេយ្យនៃកិច្ចប្រតិបត្តិការ។

ជំពូកទី៣

កិច្ចដំណើរការនៃរដ្ឋទេយ្យបុរេប្រទាន

ផ្នែកទី១

ការជកត្រួតរដ្ឋទេយ្យបុរេប្រទាន

ប្រការ១២._

បន្ទាប់ពីទទួលបានការតែងតាំងរួចមក រដ្ឋទេយ្យបុរេប្រទាន ត្រូវបំពេញបែបបទស្នើសុំបើកគណនី នៅអគ្គនាយកដ្ឋាន រតនាគារជាតិ សម្រាប់រដ្ឋបាលថ្នាក់កណ្តាល ឬ នៅរតនាគាររាជធានី ខេត្ត សម្រាប់រដ្ឋបាលថ្នាក់មូលដ្ឋាន។

ប្រការ១៣._

រដ្ឋទេយ្យករបុរេប្រទានត្រូវប្រគល់ប្រកាសអន្តរក្រសួង ឬ ដីកាស្តីពីការតែងតាំងរដ្ឋទេយ្យករបុរេប្រទាននិងប្រកាសអន្តរក្រសួង ឬ ដីកាស្តីពីការបង្កើតរដ្ឋទេយ្យបុរេប្រទាន ដោយភ្ជាប់មកជាមួយនូវតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានជូនគណនេយ្យករសាធារណៈ ០១ ច្បាប់ និងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ ០១ ច្បាប់។ បន្ទាប់មក រដ្ឋទេយ្យករបុរេប្រទាននិងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ ត្រូវរក្សាទុកឥណទានជាបណ្តោះអាសន្ន លើសលាតប័ត្រតាមដានការប្រើប្រាស់ឥណទានទៅតាមមាតិកាចំណាយថវិកានៃតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ដែលមានចំនួនទឹកប្រាក់ស្មើនឹងឥណទានរដ្ឋទេយ្យបុរេប្រទាន។ ដោយឡែក គណនេយ្យករសាធារណៈ ត្រូវរក្សាទុកឥណទានជាបណ្តោះអាសន្ន ដែលមានចំនួនទឹកប្រាក់ស្មើនឹង០១ដុបប្ទីលនៃរដ្ឋទេយ្យបុរេប្រទាន។

ប្រការ១៤._

ចំពោះការដកសាច់ប្រាក់រដ្ឋទេយ្យបុរេប្រទាននៅដុបប្ទីលដំបូង រដ្ឋទេយ្យករបុរេប្រទាន អាចស្នើសុំដកប្រាក់រដ្ឋទេយ្យបុរេប្រទានស្មើ ឬ តិចជាងចំនួនទឹកប្រាក់នៃដុបប្ទីល តាមរយៈប័ណ្ណដកឥណទានដែលមានចុះហត្ថលេខាត្រឹមត្រូវ ដោយពុំចាំបាច់បញ្ជាក់អំពីមុខសញ្ញាចំណាយ ពុំចាំបាច់ទទួលទិដ្ឋាការរបស់មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ ឬ ទទួលការបញ្ជាពីអាណាប័កឡើយ។

ផ្នែកទី២

ការចំណាយនិងការទូទាត់ត្រូវការថ្លៃទេយ្យបុរេប្រទាន

ប្រការ១៥._

ជាគោលការណ៍ រដ្ឋទេយ្យបុរេប្រទានត្រូវចំណាយជាសាច់ប្រាក់ ដោយមានសក្ខីប័ត្របញ្ជាក់ត្រឹមត្រូវ។ មុននឹងធ្វើការចំណាយជាសាច់ប្រាក់ រដ្ឋទេយ្យករបុរេប្រទានត្រូវស្នើសុំគោលការណ៍ចំណាយទៅអាណាប័ក ឬ អ្នកដែលទទួលបានការផ្ទេរសិទ្ធិពីអាណាប័ក។ ក្រោយពីទទួលបានគោលការណ៍ចំណាយ រដ្ឋទេយ្យករបុរេប្រទានត្រូវអនុវត្តការទូទាត់ចំណាយ ដោយតម្រូវឱ្យអ្នកទទួលប្រាក់ចុះហត្ថលេខាបញ្ជាក់អំពីការទទួលបានប្រាក់គ្រប់ចំនួនលើសក្ខីប័ត្រ។

ប្រការ១៦._

រាល់ប័ណ្ណចំណាយ ត្រូវភ្ជាប់មកជាមួយនូវគោលការណ៍ចំណាយ វិក្កយប័ត្រ ឬ សក្ខីប័ត្រចំណាយ ដែលរដ្ឋទេយ្យករបុរេប្រទានបានធ្វើការទូទាត់ ដោយមានការបញ្ជាក់ទទួលស្គាល់ពីអាណាប័ក ឬ ពីអ្នកដែលទទួលបានការផ្ទេរសិទ្ធិពីអាណាប័ក។

ប្រការ១៧._

- ចំនួនទឹកប្រាក់សម្រាប់មួយគោលការណ៍ចំណាយ ឬ មួយប័ណ្ណចំណាយ ត្រូវបានកំណត់ដូចខាងក្រោម៖
- ១ ៥០០ ០០០ (មួយលានប្រាំរយពាន់) រៀល ជាអតិបរមា សម្រាប់ថវិកាមិនមែនកម្មវិធី លើកលែងតែចំណាយពិសេសរបស់រាជរដ្ឋាភិបាលនិងចំណាយដែលមានរបបកំណត់ច្បាស់លាស់ ដែលត្រូវទូទាត់តាមការចំណាយជាក់ស្តែង
 - ២ ០០០ ០០០ (ពីរលាន) រៀល ជាអតិបរមា សម្រាប់ថវិកាកម្មវិធី លើកលែងតែចំណាយពិសេសរបស់រាជរដ្ឋាភិបាល និងចំណាយដែលមានរបបកំណត់ច្បាស់លាស់ ដែលត្រូវទូទាត់តាមការចំណាយជាក់ស្តែង។

រដ្ឋទេយ្យករបុរេប្រទាន ត្រូវរៀនសូត្រដាច់ខាតនូវការបំបែកប័ណ្ណចំណាយទៅតាមទីកន្លែង ឬ គោលដៅចំណាយ ពេលវេលា ទឹកប្រាក់ចំណាយ និងសមាសធាតុនៃមុខសញ្ញាចំណាយ ក្នុងគោលបំណងគេចវេសការអនុវត្តនីតិវិធីលទ្ធកម្ម សាធារណៈ។

ប្រការ១៨._

ប្រសិនបើអាណាប័ក ពិនិត្យឃើញថាលិខិតយុត្តិការចំណាយត្រឹមត្រូវហើយ អាណាប័កត្រូវបោះផ្សាយអាណាត្តិ និយ័តកម្ម ដើម្បីទូទាត់ចំណាយរដ្ឋទេយ្យបុរេប្រទាន រួចធ្វើទៅអភិបាលហិរញ្ញវត្ថុដើម្បីផ្តល់ទិដ្ឋាការ។ ប៉ុន្តែក្នុងករណី ដែលអាណាប័ក ពិនិត្យឃើញថា លិខិតយុត្តិការចំណាយមួយចំនួនពុំមានលក្ខណៈត្រឹមត្រូវទេ អាណាប័កត្រូវបញ្ជូន លិខិតយុត្តិការចំណាយនោះ ទៅរដ្ឋទេយ្យករបុរេប្រទានវិញ ដើម្បីធ្វើការកែតម្រូវ។

ប្រការ១៩._

អភិបាលហិរញ្ញវត្ថុ អាចបញ្ជូនអាណាត្តិនិយ័តកម្មនិងលិខិតយុត្តិការចំណាយ ត្រឡប់ទៅអាណាប័កវិញ ដើម្បីកែតម្រូវ ក្នុងករណីពិនិត្យឃើញថា ពុំទាន់មានលក្ខណៈត្រឹមត្រូវ។ ក្នុងករណីពិនិត្យឃើញថាត្រឹមត្រូវហើយ អភិបាលហិរញ្ញវត្ថុ ត្រូវផ្តល់ទិដ្ឋាការនិងបញ្ជូនអាណាត្តិនិយ័តកម្មនិងលិខិតយុត្តិការចំណាយពាក់ព័ន្ធ ទៅគណនេយ្យករសាធារណៈ ដោយភ្ជាប់ ជាមួយនូវដីកាអមលិខិតយុត្តិការចំនួន ០១ ច្បាប់ ដើម្បីគណនេយ្យករសាធារណៈធ្វើការត្រួតពិនិត្យនិងអនុវត្តមុខការបន្ត។

ក្នុងករណីដែលអាណាត្តិនិយ័តកម្មនិងលិខិតយុត្តិការចំណាយពុំត្រឹមត្រូវ ឬ ពុំគ្រប់គ្រាន់ទេ គណនេយ្យករសាធារណៈ ត្រូវបញ្ជូនអាណាត្តិនិយ័តកម្មនោះ ត្រឡប់ទៅអាណាប័កវិញតាមរយៈមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ ដោយមានការបញ្ជាក់ អំពីចំណុចខ្វះខាត។ ក្រោយពីកែតម្រូវលើអាណាត្តិនិយ័តកម្ម ឬ លិខិតយុត្តិការចំណាយរួច អាណាប័កត្រូវផ្ញើជូនមន្ត្រី ត្រួតពិនិត្យហិរញ្ញវត្ថុសាជាថ្មី ដែលត្រូវបញ្ជូនបន្តមកគណនេយ្យករសាធារណៈ។

ក្នុងករណីពិនិត្យឃើញថាមានលក្ខណៈត្រឹមត្រូវហើយ គណនេយ្យករសាធារណៈ ត្រូវផ្តល់ការទូទាត់អាណាត្តិ និយ័តកម្ម រួចត្រូវកត់ត្រាទៅក្នុងសលាកប័ត្រតាមដានការប្រើប្រាស់ឥណទាននិងចាត់ទុកជាចំណាយថវិកា ព្រមទាំង ធ្វើការកត់ត្រាចំនួនទឹកប្រាក់នោះទៅក្នុងគណនីរដ្ឋទេយ្យករបុរេប្រទាន។

បន្ទាប់មក រដ្ឋទេយ្យករបុរេប្រទានអាចដកសាច់ប្រាក់សាជាថ្មី ពីគណនេយ្យករសាធារណៈ តាមរយៈប័ណ្ណដក ឥណទាន។

ប្រការ២០._

អាណាប័កអាចបោះផ្សាយអាណាត្តិនិយ័តកម្ម ក្នុងទឹកប្រាក់តិចជាង ឬ ស្មើនឹងទឹកប្រាក់មួយជុំបង្វិល នៃរដ្ឋទេយ្យ បុរេប្រទាន ប៉ុន្តែមិនអនុញ្ញាតឱ្យធ្វើការបោះផ្សាយអាណាត្តិនិយ័តកម្មដើម្បីទូទាត់រដ្ឋទេយ្យបុរេប្រទាន ដែលមានចំនួន ទឹកប្រាក់ស្មើនឹងទឹកប្រាក់មួយជុំបង្វិល នៃរដ្ឋទេយ្យបុរេប្រទាន សម្រាប់តែអនុគណនី ឬ គណនីណាមួយឡើយ។


ប្រការ២១._

ការចំណាយតាមរដ្ឋទេយ្យបុរេប្រទានត្រូវប្រព្រឹត្តទៅ តាមវដ្តនៃរដ្ឋទេយ្យបុរេប្រទានដែលចែកចេញជា ០៤ ដំណាក់កាល ដូចខាងក្រោម៖

- រដ្ឋទេយ្យករបុរេប្រទានដកប្រាក់រដ្ឋទេយ្យបុរេប្រទាន
- ចំណាយប្រាក់រដ្ឋទេយ្យបុរេប្រទាន
- រដ្ឋទេយ្យករបុរេប្រទានរៀបចំលិខិតយុត្តិការ ដាក់ជូនអាណាប័កបោះផ្សាយអាណាត្តិនិយ័តកម្ម ដើម្បីទូទាត់

- ទទួលបានទិដ្ឋភាពពីអភិបាលហិរញ្ញវត្ថុនិងទទួលបានឯកភាពទូទាត់ពីគណនេយ្យករសាធារណៈជាចំណាយថវិកាស្ថាពរ។

កិច្ចដំណើរការចំណាយតាមវដ្តនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់គណនេយ្យករសាធារណៈ។ គំនូសបំព្រួញអំពីវដ្តនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ដូចខាងក្រោម៖



ផ្នែកទី៣

វិធានការអនុវត្តនាពេលដំណាច់ឆ្នាំ

ប្រការ២២._

នាពេលដំណាច់ឆ្នាំ ក្នុងករណីមានប្រាក់រដ្ឋទេយ្យបុរេប្រទាននៅសល់ រដ្ឋទេយ្យករបុរេប្រទានត្រូវយកប្រាក់ដែលនៅសល់នោះ មកបង់ជូនគណនេយ្យករសាធារណៈវិញ ដើម្បីចុះកិច្ចបញ្ជីកាដាប្រះបញ្ជី។

ប្រការ២៣._

រដ្ឋទេយ្យករបុរេប្រទានត្រូវវិនិច្ឆ័យប្រមូលលិខិតយុត្តិការចំណាយ ជូនអាណាប័កដើម្បីធ្វើការបោះផ្សាយអាណត្តិ និយ័តកម្ម រួចបញ្ជូនមកអភិបាលហិរញ្ញវត្ថុនិងគណនេយ្យករសាធារណៈ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំ ថវិកា ដើម្បីទូទាត់ជម្រះបញ្ជីរដ្ឋទេយ្យបុរេប្រទានឱ្យបានទាន់ក្នុងឆ្នាំថវិកា។

ជំពូកទី៤

គណនេយ្យរដ្ឋទេយ្យបុរេប្រទាន

ផ្នែកទី១

គោលការណ៍ទូទៅ

ប្រការ២៤._

រដ្ឋទេយ្យករបុរេប្រទានត្រូវកាន់បញ្ជីគណនេយ្យទ្វេភាគ ក្នុងលក្ខខណ្ឌច្រើន ឬ តិច ធ្វើឱ្យបានសាមញ្ញតាម ទំហំរដ្ឋទេយ្យបុរេប្រទាន។ បញ្ជីគណនេយ្យរបស់រដ្ឋទេយ្យករបុរេប្រទានត្រូវមាន បញ្ជីបេឡា ទិន្នន័យវត្តិទូទៅ និង សៀវភៅធំ។

រដ្ឋទេយ្យករបុរេប្រទានត្រូវរៀបចំរបាយការណ៍គណនេយ្យរដ្ឋទេយ្យបុរេប្រទានដែលត្រូវមានតារាងតុល្យភាពគណនី រដ្ឋទេយ្យបុរេប្រទាន។

កិច្ចបញ្ជីកាគណនេយ្យនិងរបាយការណ៍រដ្ឋទេយ្យបុរេប្រទាន ត្រូវកត់ត្រានិងរៀបចំជាបន្តបន្ទាប់ចាប់ពីដើមឆ្នាំ រហូតដល់ដំណាច់ឆ្នាំវិភាគនីមួយៗ។ នៅសប្តាហ៍ទី១ នៃខែមករា នាដើមឆ្នាំវិភាគបន្ទាប់ រដ្ឋទេយ្យករបុរេប្រទានត្រូវ ចាប់ផ្តើមអនុវត្តការគ្រប់គ្រងជាថ្មី ដោយជុំបង្វិលដំបូងនិងត្រូវយោងតាមប្រកាសអន្តរក្រសួងស្តីពីការបង្កើតរដ្ឋទេយ្យ បុរេប្រទានក្នុងឆ្នាំកំពុងអនុវត្ត។

ប្រការ២៥._

បញ្ជីគណនេយ្យរបស់រដ្ឋទេយ្យករបុរេប្រទាន មានដូចខាងក្រោម៖

- បញ្ជីបេឡា៖ សម្រាប់កត់ត្រា នូវទឹកប្រាក់រដ្ឋទេយ្យបុរេប្រទានដែលបានទទួលពីគណនេយ្យករសាធារណៈ ទឹកប្រាក់ដែលបានចំណាយនិងទឹកប្រាក់ដែលនៅសល់

- ទិន្នន័យវត្តិទូទៅ-សៀវភៅធំ៖ សម្រាប់កត់ត្រាប្រតិបត្តិការរដ្ឋទេយ្យបុរេប្រទានជា ០២ផ្នែក ដូចខាងក្រោម៖

១-ផ្នែកទិន្នន័យវត្តិទូទៅ៖ សម្រាប់កត់ត្រាប្រតិបត្តិការរដ្ឋទេយ្យបុរេប្រទានប្រចាំថ្ងៃតាមលំដាប់ដែល មានជាអាទិ៍ លេខរៀង, កាលបរិច្ឆេទ, ឯកសារយោងដែលមានជាអាទិ៍ប័ណ្ណចំណូលនិងប័ណ្ណចំណាយ, លេខគណនីរដ្ឋទេយ្យបុរេប្រទាន, បរិយាយ, ទឹកប្រាក់ខាងឥណទាន និងទឹកប្រាក់ខាងឥណទាន។

២-ផ្នែកសៀវភៅធំ៖ សម្រាប់កត់ត្រាប្រតិបត្តិការរដ្ឋទេយ្យបុរេប្រទានប្រចាំថ្ងៃ ទៅតាមផ្នែកខាងឥណទាន និងផ្នែកខាងឥណទាន នៃគណនីរដ្ឋទេយ្យបុរេប្រទាននីមួយៗ។ សៀវភៅធំត្រូវបូកសរុបនៅដំណាច់ ខែនីមួយៗ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំតារាងតុល្យភាពគណនីរដ្ឋទេយ្យបុរេប្រទានប្រចាំខែ។

ទិន្នន័យវត្តិ-សៀវភៅធំត្រូវបូកសរុបនៅដំណាច់ខែនីមួយៗ និងមានការចុះហត្ថលេខាបញ្ជាក់ដោយរដ្ឋទេយ្យករ បុរេប្រទាន អគ្គនាយក/ប្រធាននាយកដ្ឋាន/ប្រធានការិយាល័យគណនេយ្យ និងអាណាប័ក។

របាយការណ៍គណនេយ្យរដ្ឋទេយ្យបុរេប្រទាន ត្រូវមានតារាងតុល្យភាពគណនីរដ្ឋទេយ្យបុរេប្រទាន ដែលកត់ ត្រាប្រតិបត្តិការរដ្ឋទេយ្យបុរេប្រទានសរុបប្រចាំខែ ទៅតាមផ្នែកខាងឥណទាននិងផ្នែកខាងឥណទាននៃគណនីរដ្ឋទេយ្យបុរេប្រទាន។ តារាងតុល្យភាពគណនីរដ្ឋទេយ្យបុរេប្រទាន រៀបចំរៀបចំលើកលែងនិងសមតុល្យទៅតាមលំដាប់លេខគណនីរដ្ឋទេយ្យ បុរេប្រទានពីតូចទៅធំ។

នៅដំណាច់ខែនីមួយៗ រដ្ឋទេយ្យករឬបុរេប្រទានត្រូវបញ្ចប់កិច្ចបញ្ជីកា និងរៀបចំតារាងតុល្យភាពគណនីរដ្ឋទេយ្យ ឬបុរេប្រទាន ដោយមានចុះហត្ថលេខាបញ្ជាក់ពីរដ្ឋទេយ្យករឬបុរេប្រទាន និងអគ្គនាយក/ប្រធាននាយកដ្ឋាន/ប្រធានការិយាល័យ គណនេយ្យ ហើយត្រូវផ្ញើទៅគណនេយ្យករសាធារណៈ ចំនួន០១ច្បាប់ ឱ្យបានយ៉ាងយូរត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់។

ផ្នែកទី២

កិច្ចបញ្ជីភាគធននេយ្យដែលកាន់កាប់ដោយគណនេយ្យករសាធារណៈ

ប្រការ២៦._

កិច្ចប្រតិបត្តិការរដ្ឋទេយ្យឬបុរេប្រទានត្រូវ តាមដានដោយគណនេយ្យករសាធារណៈ។ កិច្ចបញ្ជីភាគធននេយ្យ ដែលកាន់កាប់ដោយគណនេយ្យករសាធារណៈ មានដូចតទៅ៖

ក- ការបើកផ្តល់ប្រាក់ដល់រដ្ឋទេយ្យករឬបុរេប្រទាន

កត់ត្រា៖

ឥណទាន គណនីរដ្ឋទេយ្យករឬបុរេប្រទាន (លេខ ១៤០១, ១៤០២)

ឥណទាន គណនីហិរញ្ញវត្ថុ (លេខ ១១០១, ១១០៥, ១១០៦, ១៣០១)។

លិខិតយុត្តិការ៖ សំណើដកមូលនិធិចុះហត្ថលេខាដោយរដ្ឋទេយ្យករឬបុរេប្រទាននិងប័ណ្ណចំណាយ។

ខ- ការទទួលអាណត្តិនិយ័តកម្មនិងលិខិតយុត្តិការចំណាយ

កត់ត្រា៖

ឥណទាន គណនីចំណាយថវិកា (៦...)

ឥណទាន គណនីរដ្ឋទេយ្យករឬបុរេប្រទាន (លេខ ១៤០១, ១៤០២)។

លិខិតយុត្តិការ៖ អាណត្តិនិយ័តកម្មនិងលិខិតយុត្តិការចំណាយ។

គ- ការបញ្ចប់កិច្ចប្រតិបត្តិការនៃរដ្ឋទេយ្យឬបុរេប្រទាន

ពេលទទួលមូលនិធិដែលនៅសល់សង្សារដោយរដ្ឋទេយ្យករឬបុរេប្រទាន ត្រូវកត់ត្រា៖

ឥណទាន គណនីហិរញ្ញវត្ថុ (លេខ ១១០១, ១១០៥, ១១០៦, ១៣០១)

ឥណទាន គណនីរដ្ឋទេយ្យករឬបុរេប្រទាន (លេខ ១៤០១, ១៤០២)។

លិខិតយុត្តិការ៖ សំណើសុំបង់ប្រាក់និងប័ណ្ណបង់ប្រាក់។

ផ្នែកទី៣

កិច្ចបញ្ជីភាគធននេយ្យដែលកាន់កាប់ដោយរដ្ឋទេយ្យករឬបុរេប្រទាន

ប្រការ២៧._

គណនីដែលកាន់កាប់ដោយរដ្ឋទេយ្យករឬបុរេប្រទាន រួមមាន៖

- គណនីបុរេប្រទានពីរតនាគារ (លេខ ១១១៨) ប្រើប្រាស់សម្រាប់កត់ត្រាចំនួនទឹកប្រាក់បុរេប្រទានដែលបាន ទទួលពីគណនេយ្យករសាធារណៈ
- គណនីមូលប្បទានប័ត្រធ្វើបេឡានីថ្មី (លេខ ១១១៦) ប្រើប្រាស់សម្រាប់កត់ត្រាចំនួនទឹកប្រាក់នៃមូលប្បទានប័ត្រ ដែលបានទទួលពីគណនេយ្យករសាធារណៈ ហើយរង់ចាំការជម្រះពិធីតនាគារ
- គណនីបេឡានីសាត់ប្រាក់ (លេខ ១៣០១) ប្រើប្រាស់សម្រាប់កត់ត្រាចំនួនសាត់ប្រាក់ចំណូល ចំណាយបេឡានី ប្រចាំថ្ងៃ
- គណនីចំណាយមុនការធ្វើអាណត្តិកិច្ច (លេខ ១៥០៥) ប្រើប្រាស់សម្រាប់កត់ត្រាចំនួនទឹកប្រាក់ដែលបាន ចំណាយមុនការបោះផ្សាយអាណត្តិនិយ័តកម្ម

- គណនី លិខិតយុត្តិការចំណាយបានបញ្ជូន របស់រដ្ឋទេយ្យករបុរេប្រទាន (លេខ ១៥០៧) ប្រើប្រាស់សម្រាប់ កត់ត្រាចំនួនទឹកប្រាក់សរុបនៃលិខិតយុត្តិការចំណាយភ្ជាប់តាមអាណត្តិនិយ័តកម្មដែលបានបញ្ជូនទៅរតនាគារ រង់ចាំការទូទាត់។

លេខគណនីខាងលើ ត្រូវបន្ថែមលេខ ១ ចំពោះថវិកាមិនមែនកម្មវិធី និងបន្ថែមលេខ ២ ចំពោះថវិកាកម្មវិធី ពីក្រោយលេខគណនីដែលពាក់ព័ន្ធ។

កិច្ចបញ្ជាក់គណនេយ្យដែលកាន់កាប់ដោយរដ្ឋទេយ្យករបុរេប្រទាន មានដូចតទៅ៖

ក. ការទទួលមូលប្បទានប័ត្រដែលផ្តល់ដោយគណនេយ្យករសាធារណៈ

កត់ត្រា៖

ឥណពន្ធ គណនី មូលប្បទានប័ត្រធ្វើបេឡានីថ្មី (លេខ ១១១៦, ១១១៦)

ឥណទាន គណនី បុរេប្រទានពីរតនាគារ (លេខ ១១១៨, ១១១៨)។

ខ. ការបើកសាច់ប្រាក់ពីរតនាគារ

កត់ត្រា៖

ឥណពន្ធ គណនី បេឡានីសាច់ប្រាក់ (លេខ ១៣០១, ១៣០១)

ឥណទាន គណនី មូលប្បទានប័ត្រធ្វើបេឡានីថ្មី (លេខ ១១១៦, ១១១៦)។

គ. ការបើកផ្តល់ចំណាយ

កត់ត្រា៖

ឥណពន្ធ គណនី ចំណាយមុនការធ្វើអាណត្តិកិច្ច (លេខ ១៥០៥, ១៥០៥)

ឥណទាន គណនី បេឡានីសាច់ប្រាក់ (លេខ ១៣០១, ១៣០១)។

ឃ. ការបញ្ជូនលិខិតយុត្តិការចំណាយនិងអាណត្តិនិយ័តកម្មទៅរតនាគារ

កត់ត្រា៖

ឥណពន្ធ គណនី លិខិតយុត្តិការចំណាយបានបញ្ជូន (លេខ ១៥០៧, ១៥០៧)

ឥណទាន គណនី ចំណាយមុនការធ្វើអាណត្តិកិច្ច (លេខ ១៥០៥, ១៥០៥)។

ង. ការទូទាត់រដ្ឋទេយ្យបុរេប្រទានយោងតាមការឯកភាពយល់ព្រមរបស់គណនេយ្យករសាធារណៈ លើអាណត្តិ និយ័តកម្មនិងលិខិតយុត្តិការចំណាយ

កត់ត្រា៖

ឥណពន្ធ គណនី បុរេប្រទានពីរតនាគារ (លេខ ១១១៨, ១១១៨)

ឥណទាន គណនី លិខិតយុត្តិការចំណាយបានបញ្ជូន (លេខ ១៥០៧, ១៥០៧)។

ច. ការបង់ប្រាក់ដែលនៅសល់នៅគណនេយ្យករសាធារណៈ

កត់ត្រា៖

ឥណពន្ធ គណនី បុរេប្រទានពីរតនាគារ (លេខ ១១១៨, ១១១៨)

ឥណទាន គណនី បេឡានីសាច់ប្រាក់ (លេខ ១៣០១, ១៣០១)។

រដ្ឋទេយ្យករបុរេប្រទានត្រូវរៀបចំប័ណ្ណចំណូល ប័ណ្ណចំណាយ លិខិតជូនដំណឹងឥណពន្ធ និងលិខិតជូន ដំណឹងឥណទាន ទៅតាមប្រតិបត្តិការនីមួយៗ។

ជំពូកទី៥

ការត្រួតពិនិត្យរដ្ឋធម្មនុញ្ញប្រទាន

ផ្នែកទី១

គោលការណ៍ទូទៅ

ប្រការ២៨._

រដ្ឋធម្មនុញ្ញប្រទានទាំងអស់ ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យនៃអាណាប័ករបស់ខ្លួន។ ទន្ទឹមនេះ រដ្ឋធម្មនុញ្ញប្រទានត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យផ្ទៀងផ្ទាត់ពីអគ្គាធិការដ្ឋាន និងពីអាជ្ញាធរមានសមត្ថកិច្ចត្រួតពិនិត្យនៅនឹងកន្លែង។

ផ្នែកទី២

ការត្រួតពិនិត្យលិខិតយុត្តិការ

ប្រការ២៩._

អាណាប័ក មានភារកិច្ចត្រួតពិនិត្យ ដូចតទៅ៖

- អាណាប័កត្រូវឱ្យរដ្ឋធម្មនុញ្ញប្រទានផ្តល់នូវតារាងតុល្យភាពគណនីនៃរដ្ឋធម្មនុញ្ញប្រទានប្រចាំខែ ប្រចាំឆ្នាំ របាយការណ៍និងកំណត់ហេតុត្រួតពិនិត្យផ្ទាល់នៅនឹងកន្លែងលើការងាររដ្ឋធម្មនុញ្ញប្រទាន ដែលបានធ្វើឡើងដោយគណនេយ្យកម្មការ
- អាណាប័កត្រូវពិនិត្យលិខិតយុត្តិការចំណាយដែលផ្តល់ដោយរដ្ឋធម្មនុញ្ញប្រទាននិងត្រូវធានាថាឯកសារទាំងឡាយមានការប្រគល់ ទទួលត្រឹមត្រូវពិតប្រាកដ រវាងរដ្ឋធម្មនុញ្ញប្រទាន និងអ្នកទទួលប្រាក់ ព្រមទាំងពិនិត្យថា រដ្ឋធម្មនុញ្ញប្រទានបានទូទាត់តែចំណាយណាដែលរដ្ឋធម្មនុញ្ញប្រទានបានអនុញ្ញាតប៉ុណ្ណោះ។

ប្រការ៣០._

អភិបាលហិរញ្ញវត្ថុ មានភារកិច្ចត្រួតពិនិត្យ ដូចតទៅ៖

- រដ្ឋធម្មនុញ្ញប្រទានត្រូវផ្តល់ឱ្យអភិបាលហិរញ្ញវត្ថុនូវឯកសារចំណាយពាក់ព័ន្ធនឹងអាណត្តិនិយ័តកម្ម
- អភិបាលហិរញ្ញវត្ថុធ្វើការត្រួតពិនិត្យនិងផ្តល់ទិដ្ឋភាពលើភាពត្រឹមត្រូវរបស់អាណត្តិនិយ័តកម្មនិងឯកសារចំណាយភ្ជាប់។

ប្រការ៣១._

គណនេយ្យករសាធារណៈ មានភារកិច្ចត្រួតពិនិត្យ ដូចតទៅ៖

- រដ្ឋធម្មនុញ្ញប្រទាន ត្រូវផ្តល់ឱ្យគណនេយ្យករសាធារណៈ នូវតារាងតុល្យភាពគណនីនៃរដ្ឋធម្មនុញ្ញប្រទាន ព្រមទាំងសំណុំឯកសារ ឬ ព័ត៌មានស្តីពីការងាររដ្ឋធម្មនុញ្ញប្រទាន
- គណនេយ្យករសាធារណៈ ធ្វើការត្រួតពិនិត្យអាណត្តិនិយ័តកម្មនិងលិខិតយុត្តិការចំណាយ ដើម្បីទូទាត់ប្រាក់រដ្ឋធម្មនុញ្ញប្រទានដែលបានចំណាយ ដូចអាណត្តិបើកប្រាក់តាមនីតិវិធីធម្មតាដែរ ដោយគណនេយ្យករសាធារណៈត្រូវត្រួតពិនិត្យបន្ថែមទៀតថា រដ្ឋធម្មនុញ្ញប្រទានបានធ្វើការទូទាត់តែចំណាយណា ដែលរដ្ឋធម្មនុញ្ញប្រទានបានអនុញ្ញាតប៉ុណ្ណោះ។

ផ្នែកទី៣
ការត្រួតពិនិត្យដល់ទីកន្លែង

ប្រការ៣២._

អាណាប័ក គណនេយ្យករសាធារណៈ អគ្គាធិការ និងមន្ត្រីនៃស្ថាប័នមានសមត្ថកិច្ចផ្សេងទៀតអាចធ្វើការត្រួតពិនិត្យ ឬ ផ្ទៀងផ្ទាត់នៅនឹងកន្លែងដោយផ្ទាល់ លើការងារគ្រប់គ្រងរបស់រដ្ឋទេយ្យករបុរេប្រទាន។ ការត្រួតពិនិត្យត្រូវប្រព្រឹត្តទៅ ដោយមិនប្រាប់ឱ្យដឹងជាមុន។ អាណាប័កនិងគណនេយ្យករសាធារណៈ អាចចាត់តាំងភ្នាក់ងារនៅក្រោមឱវាទដើម្បី ធ្វើការត្រួតពិនិត្យផ្ទាល់នៅនឹងកន្លែង។ ភ្នាក់ងារនេះត្រូវមានលិខិតឧទ្ទេសនាម ឬ លិខិតបញ្ជាបេសកកម្មត្រឹមត្រូវ។

ការត្រួតពិនិត្យខាងលើ ត្រូវធ្វើលើចំណុច ជាអាទិ៍ ដូចខាងក្រោម៖

- មូលនិធិនិងតម្លៃ
- ការបញ្ឈប់និងផ្តល់ទិដ្ឋាការលើបញ្ជីទាំងឡាយ
- ការធ្វើការវាយតម្លៃភាពគណនីរដ្ឋទេយ្យបុរេប្រទាន
- កិច្ចប្រតិបត្តិការគណនេយ្យនិងលិខិតយុត្តិការផ្សេងៗដែលមានការពាក់ព័ន្ធនឹងការរៀបចំនិងកិច្ចដំណើរការ របស់រដ្ឋទេយ្យបុរេប្រទាន។

ប្រការ៣៣._

ការត្រួតពិនិត្យផ្ទាល់ ដោយអាណាប័ក ឬ អ្នកតំណាង ត្រូវធ្វើឱ្យបានញឹកញាប់។ ជាគោលការណ៍ ការត្រួតពិនិត្យ លើមូលនិធិនិងតម្លៃដែលបានអនុវត្តត្រូវធ្វើក្នុង ១ ត្រីមាសម្តង។

ការត្រួតពិនិត្យរបស់គណនេយ្យករសាធារណៈ ត្រូវធ្វើយ៉ាងតិចចំនួន ១ ឆ្នាំម្តង។

រាល់ការត្រួតពិនិត្យមួយលើកៗ ត្រូវមានរបាយការណ៍ ឬ កំណត់ហេតុត្រឹមត្រូវច្បាស់លាស់ ដែលក្នុងនោះត្រូវ កត់សម្គាល់នូវកិច្ចការដែលបានពិនិត្យឃើញ។ ឯកសារទាំងនោះត្រូវផ្តល់ឱ្យរដ្ឋទេយ្យករបុរេប្រទានធ្វើការកត់សម្គាល់និង ផ្តល់នូវចម្លើយ ហើយត្រូវផ្ញើត្រឡប់ទៅភ្នាក់ងារត្រួតពិនិត្យនិងអាណាប័កវិញ។

ជំពូកទី៦
អវសានប្បញ្ញត្តិ

ប្រការ៣៤._

ត្រូវបាននិរាករណ៍ លិខិតបទដ្ឋានគតិយុត្ត ដូចខាងក្រោម៖

- សារាចរណែនាំលេខ ០១៤ សហវ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៦ ស្តីពីការចំណាយតាមនីតិវិធីរដ្ឋទេយ្យបុរេប្រទាន
- សារាចរណែនាំបន្ថែមលេខ ០០៣ សហវ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០០៧ ស្តីពីការចំណាយតាមនីតិវិធីរដ្ឋទេយ្យបុរេប្រទាន (សម្រាប់ថវិកាបកម្មវិធី)
- សារាចរណែនាំបន្ថែមលេខ ០០២ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០៩ ស្តីពីកិច្ចបញ្ជីការរដ្ឋទេយ្យបុរេប្រទាននៅតាមក្រសួង ស្ថាប័ន និងមន្ទីរ អង្គភាព នៅខេត្ត រាជធានី។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងខ្លឹមសារនៃប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣៥.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរចនាសារជាតិ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសនេះ តាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៤

រដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន

ចក្ខុវិស័យ៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ៣៥
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ឧបសម្ព័ន្ធទី១.១

(ឧបសម្ព័ន្ធជាបំណងប្រកាសអន្តរក្រសួងសម្រាប់ក្រសួង ស្ថាប័ន អង្គភាព និងមន្ទីរពិភពលោក ខេត្ត-ចំរើនកម្មវិធី)

ភ្នាក់ងារវិស័យកសិកម្ម

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង/ស្ថាប័ន/អង្គភាព.....

ការចុះបញ្ជីឈ្មោះប្រធានការងារក្នុងតំណែង.....

បេសកកម្ម/ស្ថាប័ន/អង្គភាព/មន្ទីរ.....

ល.រ	ឈ្មោះ	អត្តសញ្ញាណ	ឈ្មោះ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន០១ឬ០២	កាលបរិច្ឆេទ
				ឆ្នាំ...	ដែលបានប្រើប្រាស់	រដ្ឋប្បវេណីប្រធាន	ទូទាត់កម្មវិធី	រដ្ឋប្បវេណីប្រធាន	
				១	២	៣	៤= ២- ៣	៥= ៣/៤	៦= ៣/៥
សរុប (I+II)									
I. ឥណទានតាមប្រភេទ ដែលបានប្រើប្រាស់ប្រធានការងារក្នុងតំណែង									(ពិន្ទុនិយ័យ មិនលើស៣០%)
60			ការទិញ						
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ						
		60011							
61			សេវាកម្ម						
64			បន្ទុកបុគ្គលិក (ក្រៅពីប្រាក់បៀវត្ស)						
62			អត្ថប្រយោជន៍សង្គម						
65			ឧបត្ថម្ភធន						
II. ឥណទានសរុបដែលបានប្រើប្រាស់ប្រធានការងារក្នុងតំណែង									(១០០%)
61			សេវាកម្ម						
	6112		ចំណាយទូទាត់សេវាកម្មក្នុងប្រទេស						
		61121	សេវាកម្មមិនមែនជា						
		61122	សេវាកម្មបេសកកម្ម						
		61123	សេវាកម្មស្នាក់នៅ						
		61128	ចំណាយទូទាត់សេវាកម្មក្នុងប្រទេសផ្សេងៗ						

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ.....
អគ្គនាយក
អគ្គនាយកដ្ឋានគណនេយ្យ

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ.....
អគ្គនាយក
អគ្គនាយកដ្ឋានថវិកា

បានឃើញនិងពិនិត្យ
ថ្ងៃទី.....ខែ.....ឆ្នាំ.....
រដ្ឋមន្ត្រី

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ.....
អគ្គនាយក/ប្រធាននាយកដ្ឋាន...

ថ្ងៃទី.....ខែ.....ឆ្នាំ.....
រដ្ឋមន្ត្រី/ប្រធានស្ថាប័ន/ប្រធានអង្គភាព

បានឃើញនិងពិនិត្យ
ថ្ងៃទី.....ខែ.....ឆ្នាំ.....
រដ្ឋមន្ត្រី/ប្រធានស្ថាប័ន/ប្រធានអង្គភាព

ឧបសម្ព័ន្ធទី១.២

(ទុបសម្ព័ន្ធហ្នាបំប៉នជាមួយប្រកាសអន្តរក្រសួង សម្រាប់ថ្នាក់កណ្តាលនៃក្រសួង ស្ថាប័ន និងអង្គភាព- ថវិកាមិនមែនកម្មវិធី)

គ្រូបង្គោលធានាប្រកបដោយ

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង/ស្ថាប័ន/អង្គភាព.....

ការបង្កើនថវិកាដែលប្រើប្រាស់បានសម្រាប់ប្រតិបត្តិការ.....

បេសកកម្ម/ស្ថាប័ន/អង្គភាព.....

ល.រ	ឈ្មោះ	អត្តសញ្ញាណ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន០១ថ្ងៃបង្វិល	កាលបរិច្ឆេទ
				ឆ្នាំ..	ដែលព្រឹត្តិសារីរ	រដ្ឋប្បវេណីប្រធាន	ទូទាត់ធម្មតា	រដ្ឋប្បវេណីប្រធាន	
				១	២	៣	៤= ២-៣	៥= ៣/៦ថ្ងៃ	៦= ៣/២
			សរុបរួម						
60			ការទិញ						
	6001		សម្ភារៈប្លង់ផ្ទះផ្ទាល់						
		60011							
									
61			សេវាកម្ម						
									
64			បន្ទុកបុគ្គលិក						
									
62			អត្ថប្រយោជន៍សង្គម						
									
65			ឧបត្ថម្ភធន						
									

បានឃើញនិងពិនិត្យត្រឹមត្រូវ

ថ្ងៃទី.....ខែ.....ឆ្នាំ.....

អគ្គនាយក

អគ្គនាយកដ្ឋានរក្សាទុកឯកសារ

បានឃើញនិងពិនិត្យត្រឹមត្រូវ

ថ្ងៃទី.....ខែ.....ឆ្នាំ.....

អគ្គនាយក

អគ្គនាយកដ្ឋានថវិកា

បានឃើញនិងពិនិត្យត្រឹមត្រូវ

ថ្ងៃទី.....ខែ.....ឆ្នាំ.....

អគ្គនាយក/ប្រធាននាយកដ្ឋាន...

ថ្ងៃទី.....ខែ.....ឆ្នាំ.....

រដ្ឋប្បវេណីប្រធាន

បានឃើញនិងពិនិត្យត្រឹមត្រូវ

ថ្ងៃទី.....ខែ.....ឆ្នាំ.....

រដ្ឋមន្ត្រី

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

បានឃើញនិងពិនិត្យត្រឹមត្រូវ

ថ្ងៃទី.....ខែ.....ឆ្នាំ.....

រដ្ឋមន្ត្រី ប្រធានស្ថាប័ន.....

ឧបសម្ព័ន្ធទី១.៣

(ឧបសម្ព័ន្ធគ្រប់គ្រងប្រកាសអន្តរក្រសួង សម្រាប់មន្ទីរពិភាក្សាជាតិ ខេត្ត- ជីកាប៊ិនមែនកម្មវិធី)

គ្រូបង្គោលប្រតិបត្តិការ

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង.....

ឆ្នាំ.....

ការងារឧបសម្ព័ន្ធគ្រប់គ្រងប្រកាសអន្តរក្រសួង សម្រាប់មន្ទីរពិភាក្សាជាតិ ខេត្ត- ជីកាប៊ិនមែនកម្មវិធី.....

មេស៊ី.....

ល.រ	កូដ	អត្តសញ្ញាណ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទានដែល	ឥណទាន	ឥណទាន	ឥណទាន០១បង្វិល	ភាគរយ
				ឆ្នាំ...	ជ្រើសរើស	រដ្ឋទេយ្យបុរេប្រទាន	ទូទាត់មុតា	រដ្ឋទេយ្យបុរេប្រទាន	
				១	២	៣	៤=២-៣	៥=៣/៦	៦=៣/៦
			សរុបរួម						
60			ការទិញ						
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ						
		60011							
61			សេវាកម្ម						
64			បន្ទុកបុគ្គលិក						
62			អត្ថប្រយោជន៍សង្គម						
65			ឧបត្ថម្ភធន						

បានឃើញនិងពិនិត្យត្រឹមត្រូវ

ថ្ងៃទី.....ខែ.....ឆ្នាំ.....

ប្រធានគណនា.....

បានឃើញនិងពិនិត្យត្រឹមត្រូវ

ថ្ងៃទី.....ខែ.....ឆ្នាំ.....

ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ.....

បានឃើញនិងពិនិត្យត្រឹមត្រូវ

ថ្ងៃទី.....ខែ.....ឆ្នាំ.....

ប្រធានមន្ទីរ.....

ថ្ងៃទី.....ខែ.....ឆ្នាំ.....

រដ្ឋទេយ្យបុរេប្រទាន

លេខ.....

បានឃើញ

ថ្ងៃទី.....ខែ.....ឆ្នាំ.....

រក្សាទុកនៃគណៈអភិបាលរាជធានី ខេត្ត.....

ឧបសម្ព័ន្ធទី២

កម្រិតប្រកាសអនុក្រសួងស្តីពីការបង្កើតរដ្ឋធម្មនុញ្ញបុរេប្រទាននៅក្រសួង/ស្ថាប័ន/អង្គភាព
ដែលអនុវត្តចរិកាមិនមែនតម្មវិធី និងចរិកាតម្មវិធី

ប្រកាសអនុក្រសួង

ស្តីពី

ការបង្កើតរដ្ឋធម្មនុញ្ញបុរេប្រទានសម្រាប់ឆ្នាំ.....

របស់ក្រសួង/ស្ថាប័ន/អង្គភាព.....

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួង/ប្រធានស្ថាប័ន/ប្រធានអង្គភាព.....

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខចុះថ្ងៃទី..... ខែ..... ឆ្នាំ..... ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ.....
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ អនក្រ.បក ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ..... (ក្រសួង/ស្ថាប័ន/អង្គភាព)
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ

- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ.....ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង/ស្ថាប័ន/អង្គភាព.....

សង្ខេប

ប្រការ១.-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានជំពូក៦០ “ការទិញ”, ជំពូក៦១ “សេវាកម្ម”, ជំពូក៦២ “អត្ថប្រយោជន៍សង្គម”, ជំពូក៦៤ “បន្ទុកបុគ្គលិក”, ជំពូក៦៥ “ឧបត្ថម្ភធន” នៅក្រសួង/ស្ថាប័ន/អង្គភាព..... សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ នៃប្រកាសលេខ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសនេះ។

ប្រការ២.-

ចំនួនទឹកប្រាក់មួយជុំបង្វិល នៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤.-

អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃអគ្គនាយកដ្ឋាន/ប្រធាននាយកដ្ឋាន/ប្រធានអង្គភាពទទួលបន្ទុករដ្ឋបាលនិងហិរញ្ញវត្ថុរបស់ក្រសួង/ស្ថាប័ន/អង្គភាព..... ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង/ស្ថាប័ន/អង្គភាព..... ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ខែ ឆ្នាំ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួង/ប្រធានស្ថាប័ន.....

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម លោកវិទ្យាឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ
- កាលប្បវត្តិ

ឧបសម្ព័ន្ធទី៣

ក្រុមប្រកាសអនុក្រសួងស្តីពីការតែងតាំងរដ្ឋមន្ត្រីក្រសួង/ស្ថាប័ន/អង្គភាព
ដែលអនុវត្តច្បាប់កិច្ចការ និងមិនមែនកម្មវិធី

ប្រកាសអនុក្រសួង

ស្តីពី

ការតែងតាំងរដ្ឋមន្ត្រីក្រសួង/ស្ថាប័ន/អង្គភាព

នៅក្រសួង/ស្ថាប័ន/អង្គភាព.....

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួង/ប្រធានស្ថាប័ន/ប្រធានអង្គភាព.....

- បានឃើញរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ..... ចុះថ្ងៃទី.....ខែ.....ឆ្នាំ..... ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ.....
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ អនក្រ.បក ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ.....
(ក្រសួង/ស្ថាប័ន/អង្គភាព)

- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ.....ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង/ស្ថាប័ន/អង្គភាព.....

សម្រេច

ប្រការ១.-

ត្រូវបានតែងតាំងមន្ត្រីរាជការ នៃក្រសួង/ស្ថាប័ន/អង្គភាព.... ដូចខាងក្រោម៖

ក. ថ្នាក់កណ្តាល

១- លោក/លោកស្រី(ឈ្មោះ) (មុខងារ) ជាជំនួយការបុរេប្រទាននៅក្រសួង/ស្ថាប័ន/អង្គភាព.....

២- លោក/លោកស្រី(ឈ្មោះ) (មុខងារ) ជាជំនួយការបុរេប្រទាននៅក្រសួង/ស្ថាប័ន/អង្គភាព.....។ (តែងតាំងតាមការចាំបាច់)

ខ. ថ្នាក់មូលដ្ឋាន

១- លោក/លោកស្រី(ឈ្មោះ) (មុខងារ) ជាជំនួយការបុរេប្រទាននៅមន្ទីរ.....

២- លោក/លោកស្រី(ឈ្មោះ) (មុខងារ) ជាជំនួយការបុរេប្រទាននៅមន្ទីរ.....។ (តែងតាំងតាមការចាំបាច់)

ប្រការ២.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអនុក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣.-

អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរចនាសម្ព័ន្ធជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានចរាចរណ៍ អគ្គនាយកនៃអគ្គនាយកដ្ឋាន/ប្រធាននាយកដ្ឋាន/ប្រធានអង្គភាពទទួលបន្ទុករដ្ឋបាលនិងហិរញ្ញវត្ថុរបស់ក្រសួង/ស្ថាប័ន/អង្គភាព... ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង/ស្ថាប័ន/អង្គភាព.....ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ខែ ឆ្នាំ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួង/ប្រធានស្ថាប័ន.....

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ឧបសម្ព័ន្ធទី១.១

(ឧបសម្ព័ន្ធជាបំណងប្រកាសអន្តរក្រសួងសម្រាប់ក្រសួង ស្ថាប័ន អង្គភាព និងមន្ទីរជំនាញរាជធានី ខេត្ត-ចំណែកទី២)

គ្រូបង្គោលធានា ក្រុមប្រឹក្សា

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង/ស្ថាប័ន/អង្គភាព.....

ការពង្រឹងស្តង់ដារប្រព័ន្ធប្រច្ឆេទធានាសិទ្ធិអ្នកប្រើប្រាស់.....

របស់ក្រសួង/ស្ថាប័ន/អង្គភាព/មន្ទីរ.....

ល.រ	កូដ	អនុកូដ	បរិយាយ	ច្បាប់បរិញ្ញាបត្រ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន០១ឬ០២	ភាគរយ
				ឆ្នាំ...	ដែលស្របតាម	រដ្ឋប្បវេណីប្រចាំ	ទូទាត់ធម្មតា	រដ្ឋប្បវេណីប្រចាំ	
				១	២	៣	៤=២-៣	៥=៣/៤	៦=៣/៥
សរុប (I+II)									
I. ឥណទានតាមប្រភេទ ដោយមិនគិតប្រភេទឥណទាន									(កំណត់អត្រា មិនលើស៣០%)
60			ការទិញ						
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ						
		60011							
									
61			សេវាកម្ម						
									
64			បន្ទុកបុគ្គលិក (ក្រៅពីប្រាក់បៀវត្ស)						
									
62			អត្ថប្រយោជន៍សង្គម						
									
65			ឧបត្ថម្ភធន						
									
II. ឥណទានសរុបដោយមិនគិតប្រភេទឥណទាន									(១០០%)
61			សេវាកម្ម						
	6112		ចំណាយទូទាត់សេវាកម្មក្នុងប្រទេស						
		61121	សេវាកម្មបើកបរ						
		61122	សេវាកម្មបេសកកម្ម						
		61123	សេវាកម្មស្នាក់នៅ						
		61128	ចំណាយទូទាត់សេវាកម្មក្នុងប្រទេសផ្សេងៗ						

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ.....
អគ្គនាយក
រដ្ឋនាយកដ្ឋានគណនេយ្យ

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ.....
អគ្គនាយក
អគ្គនាយកដ្ឋានថវិកា

បានឃើញនិងឯកភាព
ថ្ងៃទី.....ខែ.....ឆ្នាំ.....
រដ្ឋមន្ត្រី

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ.....
អគ្គនាយក/ប្រធាននាយកដ្ឋាន...

ថ្ងៃទី.....ខែ.....ឆ្នាំ.....
រដ្ឋមន្ត្រី/ប្រធានបុរេប្រទាន

បានឃើញនិងឯកភាព
ថ្ងៃទី.....ខែ.....ឆ្នាំ.....
រដ្ឋមន្ត្រី/ប្រធានស្ថាប័ន/ប្រធានអង្គភាព

ឧបសម្ព័ន្ធទី១.២

(ឧបសម្ព័ន្ធភ្ជាប់ជាមួយប្រកាសអន្តរក្រសួង សម្រាប់ថ្នាក់កណ្តាលនៃក្រសួង ស្ថាប័ន និងអង្គភាព ថវិកាមិនមែនកម្មវិធី)

ត្រូវជាធានាប្រកបដោយ

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង/ស្ថាប័ន/អង្គភាព.....

ការបង្កើនសមត្ថភាពរបស់មន្ត្រីរាជការក្នុងការងារ.....

របស់ក្រសួង/ស្ថាប័ន/អង្គភាព.....

ល.រ	ឈ្មោះ	អត្តសញ្ញាណ	ឈ្មោះ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន០១បង្វិល	ភាគរយ
				ឆ្នាំ...	ដែលជ្រើសរើស	រដ្ឋប្បវេណីប្រធាន	ទូទាត់ធម្មតា	រដ្ឋប្បវេណីប្រធាន	
				១	២	៣	៤= ២-៣	៥= ៣/៦	៦= ៣/៦
			សរុប						
60			ការទិញ						
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ						
		60011							
61			សេវាកម្ម						
64			បន្ទុកបុគ្គលិក						
62			អត្ថប្រយោជន៍សង្គម						
65			ឧបត្ថម្ភធន						

បានឃើញនិងពិនិត្យត្រឹមត្រូវ

ថ្ងៃទី.....ខែ.....ឆ្នាំ.....

អគ្គនាយក

អគ្គនាយកដ្ឋានរាជការជាតិ

បានឃើញនិងពិនិត្យត្រឹមត្រូវ

ថ្ងៃទី.....ខែ.....ឆ្នាំ.....

អគ្គនាយក

អគ្គនាយកដ្ឋានថវិកា

បានឃើញនិងពិនិត្យត្រឹមត្រូវ

ថ្ងៃទី.....ខែ.....ឆ្នាំ.....

អគ្គនាយក/ប្រធាននាយកដ្ឋាន...

ថ្ងៃទី.....ខែ.....ឆ្នាំ.....

រដ្ឋប្បវេណីប្រធាន

បានឃើញនិងឯកភាព

ថ្ងៃទី.....ខែ.....ឆ្នាំ.....

រដ្ឋមន្ត្រី

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

បានឃើញនិងឯកភាព

ថ្ងៃទី.....ខែ.....ឆ្នាំ.....

រដ្ឋមន្ត្រី ប្រធានស្ថាប័ន.....

ឧបសម្ព័ន្ធទី១.៣

(ឧបសម្ព័ន្ធភ្ជាប់ជាមួយប្រកាសអន្តរក្រសួង សម្រាប់មន្ទីរពិភាក្សារាជធានី ខេត្ត-បរិវាសន៍មែនកម្មវិធី)

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ប្រភេទ.....

ប្រភេទ.....

តារាងឧបសម្ព័ន្ធទី១.៣សម្រាប់មន្ទីរពិភាក្សារាជធានី ខេត្ត-បរិវាសន៍មែនកម្មវិធី.....

រចនាសម្ព័ន្ធ.....

ល.រ	ឈ្មោះ	អត្តសញ្ញាណ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទានដែល	ឥណទាន	ឥណទាន	ឥណទាន០១ដុំបង្វិល	ភាគរយ
				ឆ្នាំ...	ជ្រើសរើស	រដ្ឋធម្មនុញ្ញប្រធាន	ទូទាត់ធម្មតា	រដ្ឋធម្មនុញ្ញប្រធាន	
				១	២	៣	៤=២-៣	៥=៣/៦	៦=៣/២
			សរុបរួម						
60			ការទិញ						
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ						
		60011							
61			សេវាកម្ម						
64			បន្ទុកបុព្វលាភ						
62			អត្ថប្រយោជន៍សង្គម						
65			ឧបត្ថម្ភធន						

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ.....
ប្រធានរាជធានី.....

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ.....
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ.....

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ.....
ប្រធានមន្ទីរ.....

ថ្ងៃទី.....ខែ.....ឆ្នាំ.....
រដ្ឋមន្ត្រីក្រសួងប្រធាន

លេខ.....

បានឃើញ

ថ្ងៃទី.....ខែ.....ឆ្នាំ.....

អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត.....

ឧបសម្ព័ន្ធទី២

កម្រិតប្រកាសអន្តរក្រសួងស្តីពីការបង្កើតរដ្ឋធម្មនុញ្ញបុរេប្រទាននៅក្រសួង/ស្ថាប័ន/អង្គភាព
ដែលអនុវត្តថវិកាមិនមែនកម្មវិធី និងថវិកាកម្មវិធី

ប្រកាសអន្តរក្រសួង

ស្តីពី

ការបង្កើតរដ្ឋធម្មនុញ្ញបុរេប្រទានសម្រាប់ឆ្នាំ.....

របស់ក្រសួង/ស្ថាប័ន/អង្គភាព.....

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួង/ប្រធានស្ថាប័ន/ប្រធានអង្គភាព.....

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខចុះថ្ងៃទី..... ខែ..... ឆ្នាំ..... ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ.....
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ អនក្រ.បក ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ..... (ក្រសួង/ស្ថាប័ន/អង្គភាព)
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកា រដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ

- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ.....ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង/ស្ថាប័ន/អង្គភាព.....

សម្រេច

ប្រការ១.-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានជំពូក៦០ “ការទិញ”, ជំពូក៦១ “សេវាកម្ម”, ជំពូក៦២ “អត្ថប្រយោជន៍សង្គម”, ជំពូក៦៤ “បន្ទុកបុគ្គលិក”, ជំពូក៦៥ “ឧបត្ថម្ភធន” នៅក្រសួង/ស្ថាប័ន/អង្គភាព..... សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ នៃប្រកាសលេខ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសនេះ។

ប្រការ២.-

ចំនួនទឹកប្រាក់មួយជុំបង្វិល នៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤.-

អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃអគ្គនាយកដ្ឋាន/ប្រធាននាយកដ្ឋាន/ប្រធានអង្គភាពទទួលបន្ទុករដ្ឋបាលនិងហិរញ្ញវត្ថុរបស់ក្រសួង/ស្ថាប័ន/អង្គភាព..... ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង/ស្ថាប័ន/អង្គភាព..... ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ខែ ឆ្នាំ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួង/ប្រធានស្ថាប័ន.....

កន្លែងទទួល៖

- វិស្វករគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ
- កាលប្បវត្តិ

ឧបសម្ព័ន្ធទី៣

គំរូប្រកាសអនុក្រសួងស្តីពីការតែងតាំងរដ្ឋមន្ត្រីក្រសួង/ស្ថាប័ន/អង្គភាព
ដែលអនុវត្តច្បាប់កម្មវិធី និងមិនមែនកម្មវិធី

ប្រកាសអនុក្រសួង

ស្តីពី

ការតែងតាំងរដ្ឋមន្ត្រីក្រសួង/ស្ថាប័ន/អង្គភាព

នៅក្រសួង/ស្ថាប័ន/អង្គភាព.....

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួង/ប្រធានស្ថាប័ន/ប្រធានអង្គភាព.....

- បានឃើញរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
 - បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
 - បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
 - បានឃើញព្រះរាជក្រមលេខ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
 - បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
 - បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
 - បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
 - បានឃើញព្រះរាជក្រមលេខ..... ចុះថ្ងៃទី.....ខែ.....ឆ្នាំ..... ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ.....
 - បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
 - បានឃើញអនុក្រឹត្យលេខ អនក្រ.បក ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ.....
- (ក្រសួង/ស្ថាប័ន/អង្គភាព)

- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ស្រុក រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាកតណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ.....ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋធម្មនុញ្ញបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង/ស្ថាប័ន/អង្គភាព.....

សង្ខេប

ប្រការ១.-

ត្រូវបានតែងតាំងមន្ត្រីរាជការ នៃក្រសួង/ស្ថាប័ន/អង្គភាព.... ដូចខាងក្រោម៖

ក. ថ្នាក់កណ្តាល

១- លោក/លោកស្រី(ឈ្មោះ) (មុខងារ) ជាជំនួយក្របបុរេប្រទាននៅក្រសួង/ស្ថាប័ន/អង្គភាព.....

២- លោក/លោកស្រី(ឈ្មោះ) (មុខងារ) ជាជំនួយក្របបុរេប្រទានរងនៅក្រសួង/ស្ថាប័ន/អង្គភាព.....។ (តែងតាំងតាមការចាំបាច់)

ខ. ថ្នាក់មូលដ្ឋាន

១- លោក/លោកស្រី(ឈ្មោះ) (មុខងារ) ជាជំនួយក្របបុរេប្រទាននៅមន្ទីរ.....

២- លោក/លោកស្រី(ឈ្មោះ) (មុខងារ) ជាជំនួយក្របបុរេប្រទានរងនៅមន្ទីរ.....។ (តែងតាំងតាមការចាំបាច់)

ប្រការ២.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រកាស...

អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានចរាចរណ៍ អគ្គនាយកនៃអគ្គនាយកដ្ឋាន/ប្រធាននាយកដ្ឋាន/ប្រធានអង្គភាពទទួលបន្ទុករដ្ឋបាលនិងហិរញ្ញវត្ថុរបស់ក្រសួង/ស្ថាប័ន/អង្គភាព... ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង/ស្ថាប័ន/អង្គភាព.....ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ខែ ឆ្នាំ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួង/ប្រធានស្ថាប័ន.....

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចរដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ឧបសម្ព័ន្ធទី១.១

(ឧបសម្ព័ន្ធភ្ជាប់តាមប្រកាសអន្តរក្រសួងសម្រាប់ក្រសួង ស្ថាប័ន អង្គភាព និងមន្ទីរចំណាត់ថ្នាក់ ខេត្ត-ថ្នាក់កម្រិត)

គ្រូបង្វែរការងារ/ក្រុមគ្រូបង្វែរ

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង/ស្ថាប័ន/ខេត្ត/ក្រុង.....

តារាងឧបសម្ព័ន្ធផ្សេងៗប្រឆាំងនឹងការប្តូរវិស័យ.....

របស់ក្រសួង/ស្ថាប័ន/អង្គភាព/មន្ទីរ.....

លំដាប់	កូដ	អនុប្រភេទ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន០១ដុល្លារ	ភាគរយ
				ឆ្នាំ...	ដែលជ្រើសរើស	រដ្ឋប្បវេណីប្រធាន	ទូទាត់ធម្មតា	រដ្ឋប្បវេណីប្រធាន	
				១	២	៣	៤=២-៣	៥=៣/៤	៦=៣/៥
សរុបរួម (I+II)									
I. ឥណទានការងារសាធារណៈ ជាមធ្យមនិងកម្រិតខ្ពស់									
ត្រូវបានបែងចែកចេញពីឧបសម្ព័ន្ធទី១.១									
60			ការទិញ						
	6001		សម្ភារៈផ្គត់ផ្គង់ថ្នាំ						
		60011							
									
61			សេវាកម្ម						
									
64			បទដ្ឋានបុគ្គលិក (ក្រៅពីប្រាក់បៀវត្ស)						
									
62			អត្ថប្រយោជន៍សង្គម						
									
65			ឧបករណ៍ធន						
									
II. ឥណទានសម្រាប់ឥណទានត្រូវបានបែងចែកចេញពីឧបសម្ព័ន្ធទី១.១									
(១០០%)									
61			សេវាកម្ម						
	6112		ចំណាយទូទាត់សេវាកម្មក្នុងប្រទេស						
		61121	សេវាកម្មអប់រំ						
		61122	សេវាកម្មបេសកកម្ម						
		61123	សេវាកម្មស្នាក់នៅ						
		61128	ចំណាយទូទាត់សេវាកម្មក្នុងប្រទេសផ្សេងៗ						

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ.....
អគ្គនាយក
អគ្គនាយកដ្ឋានគណនេយ្យ

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ.....
អគ្គនាយក
អគ្គនាយកដ្ឋានស្ថាប័ន

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ.....
អគ្គនាយក

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ.....
អគ្គនាយក/ប្រធាននាយកដ្ឋាន...

ថ្ងៃទី.....ខែ.....ឆ្នាំ.....
រដ្ឋមន្ត្រី/ប្រធានស្ថាប័ន/ប្រធានអង្គភាព

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ.....
អគ្គនាយក/ប្រធានស្ថាប័ន/ប្រធានអង្គភាព

ឧបសម្ព័ន្ធទី១.២

(ឧបសម្ព័ន្ធជាមួយប្រកាសអន្តរក្រសួង សម្រាប់ថ្នាក់កណ្តាលនៃក្រសួង ស្ថាប័ន និងអង្គភាព-ថវិកាមិនមែនកម្មវិធី)

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង/ស្ថាប័ន/អង្គភាព.....

តារាងឧបសម្ព័ន្ធទី១.២ របស់ព្រះរាជាណាចក្រកម្ពុជា.....

របស់ក្រសួង/ស្ថាប័ន/អង្គភាព.....

ល.រ	កូដ	អត្ថបទ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន០១ប្រភេទ	ភាគរយ
				ឆ្នាំ...	ដែលជ្រើសរើស	រដ្ឋប្បវេណីប្រធាន	ទូទាត់ចម្លង	រដ្ឋប្បវេណីប្រធាន	
				១	២	៣	៤=២-៣	៥=៣/៦	៦=៣/៦
			សរុបរួម						
60			ការទិញ						
	6001		សម្ភារៈធ្លាក់ផ្តុំផ្តល់						
		60011							
61			សេវាកម្ម						
64			បន្ទុកបុគ្គលិក						
62			អត្ថប្រយោជន៍សង្គម						
65			ឧបត្ថម្ភធន						

បានឃើញនិងពិនិត្យត្រឹមត្រូវ

ថ្ងៃទី.....ខែ.....ឆ្នាំ....

អគ្គនាយក

អគ្គនាយកដ្ឋាន/អគ្គនាយកដ្ឋាន

បានឃើញនិងពិនិត្យត្រឹមត្រូវ

ថ្ងៃទី.....ខែ.....ឆ្នាំ....

អគ្គនាយក

អគ្គនាយកដ្ឋាន/អគ្គនាយកដ្ឋាន

បានឃើញនិងពិនិត្យត្រឹមត្រូវ

ថ្ងៃទី.....ខែ.....ឆ្នាំ....

អគ្គនាយក/ប្រធាននាយកដ្ឋាន...

ថ្ងៃទី.....ខែ.....ឆ្នាំ....

រដ្ឋប្បវេណីប្រធាន

បានឃើញនិងពិនិត្យត្រឹមត្រូវ

ថ្ងៃទី.....ខែ.....ឆ្នាំ....

រដ្ឋមន្ត្រី

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

បានឃើញនិងពិនិត្យត្រឹមត្រូវ

ថ្ងៃទី.....ខែ.....ឆ្នាំ....

រដ្ឋមន្ត្រី ប្រធានស្ថាប័ន.....

ឧបសម្ព័ន្ធទី១.៣

(ឧបសម្ព័ន្ធគ្រប់គ្រងប្រកាសអន្តរក្រសួង សម្រាប់មន្ទីរពិភាក្សាជាតិ ខេត្ត- ឋានីយ៍កម្មវិធី)

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង.....

ឆ្នាំ.....

ការងារឧបសម្ព័ន្ធគ្រប់គ្រងប្រកាសអន្តរក្រសួង តំណាងមេធាវី.....

របស់មន្ទីរ.....

ល.រ	ឈ្មោះ	អត្តសញ្ញាណ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទានដែល	ឥណទាន	ឥណទាន	ឥណទាន០១ប្រការ	កាលបរិច្ឆេទ
				ឆ្នាំ...	ជ្រើសរើស	រដ្ឋប្បវេណីប្រកាស	ទូទាត់ធម្មតា	រដ្ឋប្បវេណីប្រកាស	
				១	២	៣	៤= ២- ៣	៥= ៣/៦ ម៉ឺន	៦= ៣/៦
			សរុប						
60			ការទិញ						
	6001		សម្ភារៈរ៉ែកំផ្លង់ថែទាំ						
		60011							
									
61			សេវាកម្ម						
									
64			បន្ទុកបុគ្គលិក						
									
62			អត្ថប្រយោជន៍សង្គម						
									
65			ឧបត្ថម្ភធន						
									

បានឃើញនិងពិនិត្យត្រឹមត្រូវ

ថ្ងៃទី.....ខែ.....ឆ្នាំ.....

ប្រធានរាជធានី.....

បានឃើញនិងពិនិត្យត្រឹមត្រូវ

ថ្ងៃទី.....ខែ.....ឆ្នាំ.....

ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ.....

បានឃើញនិងពិនិត្យត្រឹមត្រូវ

ថ្ងៃទី.....ខែ.....ឆ្នាំ.....

ប្រធានមន្ទីរ.....

ថ្ងៃទី.....ខែ.....ឆ្នាំ.....

រដ្ឋមន្ត្រីប្រកាស

លេខ.....

បានឃើញ

ថ្ងៃទី.....ខែ.....ឆ្នាំ.....

អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត.....

ឧបសម្ព័ន្ធទី២

គំរូប្រកាសអនុក្រសួងស្តីពីការបង្កើតរដ្ឋទេយ្យបុរេប្រទាននៅក្រសួង/ស្ថាប័ន/អង្គភាព
ដែលអនុវត្តថវិកាបឺនមែនកម្មវិធី និងថវិកាកម្មវិធី

ប្រកាសអនុក្រសួង

ស្តីពី

ការបង្កើតរដ្ឋទេយ្យបុរេប្រទានសម្រាប់ឆ្នាំ.....

របស់ក្រសួង/ស្ថាប័ន/អង្គភាព.....

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួង/ប្រធានស្ថាប័ន/ប្រធានអង្គភាព.....

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខចុះថ្ងៃទី..... ខែ..... ឆ្នាំ..... ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ.....
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ អនក្រ.បក ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ..... (ក្រសួង/ស្ថាប័ន/អង្គភាព)
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ

- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់ ឥណទានយុទ្ធវិស័យការបង្កើនរដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ.....ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាល ថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង/ស្ថាប័ន/អង្គភាព.....

សេចក្តីផ្តើម

ប្រការ១.-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានជំពូក៦០ “ការទិញ”, ជំពូក៦១ “សេវាកម្ម”, ជំពូក៦២ “អត្ថប្រយោជន៍សង្គម”, ជំពូក៦៤ “បន្ទុកបុគ្គលិក”, ជំពូក៦៥ “ឧបត្ថម្ភធន” នៅក្រសួង/ស្ថាប័ន/អង្គភាព..... សម្រាប់មុខសញ្ញាចំណាយ ដូចមានចែងក្នុងប្រការ៥ នៃប្រកាសលេខ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសនេះ។

ប្រការ២.-

ចំនួនទឹកប្រាក់មួយជុំបង្វិល នៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤.-

អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃអគ្គ នាយកដ្ឋាន/ប្រធាននាយកដ្ឋាន/ប្រធានអង្គភាពទទួលបន្ទុករដ្ឋបាលនិងហិរញ្ញវត្ថុរបស់ក្រសួង/ស្ថាប័ន/អង្គភាព..... ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង/ស្ថាប័ន/អង្គភាព..... ត្រូវទទួលបន្ទុក អនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ខែ ឆ្នាំ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួង/ប្រធានស្ថាប័ន.....

អនុបទព័ត៌មាន៖

- ចីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ
- កាលប្បវត្តិ

ឧបសម្ព័ន្ធទី៣

គំរូប្រកាសអនុក្រសួងស្តីពីការតែងតាំងរដ្ឋមន្ត្រីក្រសួង/ស្ថាប័ន/អង្គភាព
ដែលអនុវត្តថវិកាកម្មវិធី និងមិនមែនកម្មវិធី

ប្រកាសអនុក្រសួង

ស្តីពី

ការតែងតាំងរដ្ឋមន្ត្រីក្រសួង/ស្ថាប័ន/អង្គភាព

នៅក្រសួង/ស្ថាប័ន/អង្គភាព.....

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួង/ប្រធានស្ថាប័ន/ប្រធានអង្គភាព.....

- បានឃើញរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ..... ចុះថ្ងៃទី.....ខែ.....ឆ្នាំ..... ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ.....
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ អនក្រ.បក ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ.....
(ក្រសួង/ស្ថាប័ន/អង្គភាព)

- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ.....ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង/ស្ថាប័ន/អង្គភាព.....

សង្ខេប

ប្រការ១.-

ត្រូវបានតែងតាំងមន្ត្រីរាជការ នៃក្រសួង/ស្ថាប័ន/អង្គភាព.... ដូចខាងក្រោម៖

ក. ថ្នាក់កណ្តាល

១- លោក/លោកស្រី(ឈ្មោះ) (មុខងារ) ជារដ្ឋទេយ្យករឬប្រទាននៅក្រសួង/ស្ថាប័ន/អង្គភាព.....

២- លោក/លោកស្រី(ឈ្មោះ) (មុខងារ) ជារដ្ឋទេយ្យករឬប្រទាននៅក្រសួង/ស្ថាប័ន/អង្គភាព.....។ (តែងតាំងតាមការចាំបាច់)

ខ. ថ្នាក់មូលដ្ឋាន

១- លោក/លោកស្រី(ឈ្មោះ) (មុខងារ) ជារដ្ឋទេយ្យករឬប្រទាននៅមន្ទីរ.....

២- លោក/លោកស្រី(ឈ្មោះ) (មុខងារ) ជារដ្ឋទេយ្យករឬប្រទាននៅមន្ទីរ.....។ (តែងតាំងតាមការចាំបាច់)

ប្រការ២.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣.-

អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃអគ្គនាយកដ្ឋាន/ប្រធាននាយកដ្ឋាន/ប្រធានអង្គភាពទទួលបន្ទុករដ្ឋបាលនិងហិរញ្ញវត្ថុរបស់ក្រសួង/ស្ថាប័ន/អង្គភាព... ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង/ស្ថាប័ន/អង្គភាព.....ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ខែ ឆ្នាំ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួង/ប្រធានស្ថាប័ន.....

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ